

<Date>

លេខអត្តសញ្ញាណ <Consumer ID>

<Aust Post ID>

<Participant Given Name> <Participant Family Name>

<Preferred mailing address>

<Preferred mailing address>

<LOCALITY> <STATE> <POSTCODE>

ជូនចំពោះ <Participant Given Name> <Participant Family Name> ជាទីរាប់អាន

ការជូនដំណឹងអំពីលទ្ធផល

សូមអរគុណចំពោះការចូលរួមក្នុងកម្មវិធីថ្នាក់ជាតិក្នុងការឆ្លុះពិនិត្យមើលជំងឺមហារីកពោះវៀន និងការបញ្ជូនក្រឡប់មកវិញនូវកញ្ចប់សម្ភារៈធ្វើតេស្តរបស់លោកអ្នក។

យើងខ្ញុំមានសេចក្តីរីករាយក្នុងការជូនដំណឹងលោកអ្នកថាលទ្ធផលនៃការធ្វើតេស្តរកមើល ឈាមពោះបីបរិមាណតិច ក្នុងក្នុងឈាមរបស់លោកអ្នក គឺអវិជ្ជមាន

នេះមានន័យថា គ្មានឈាម ត្រូវបានរកឃើញនៅក្នុងសំណាកគំរូរបស់លោកអ្នកទេ ហើយសម្រាប់ពេលឥឡូវនេះគឺមិនត្រូវការធ្វើអ្វីបន្ថែមទៀតទេ។ ទោះជា យ៉ាងណា នេះមិនមានន័យថា លោកអ្នកមិនមាន ឬមិនអាចកើត ជំងឺមហារីកពោះវៀននោះទេ ព្រោះ ជំងឺមហារីកពោះវៀនខ្លះមិនចេញឈាមទេ ឬចេញ ឈាម ចេញឈាម។ ការធ្វើតេស្តនានា ដូចជា ការធ្វើតេស្តដែលបានប្រើប្រាស់នៅក្នុងកម្មវិធីនេះ ធ្វើឱ្យគេរកឃើញរហូតដល់ 85% នៃជំងឺមហារីកពោះវៀន។ ហេតុនេះហើយវាជាការសំខាន់ដែលលោកអ្នកត្រូវធ្វើតេស្ត ដើម្បីឆ្លុះពិនិត្យមើលជារៀងរាល់ពីរឆ្នាំម្តង និងនិយាយជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក ប្រសិនបើលោកអ្នកមានការវិវត្តន៍រោគសញ្ញានានា ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាននេះ។ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាននេះ លោកអ្នកនឹងត្រូវបានគេអញ្ជើញឱ្យធ្វើតេស្តដោយឥតគិតថ្លៃម្តងទៀត នៅពេលបន្ទាប់ទៀតដែលសមស្រប។

វេជ្ជបណ្ឌិតដែល បានតែងតាំងរបស់លោកអ្នក បានត្រូវបានជូនដំណឹង អំពីលទ្ធផលធ្វើតេស្តរបស់លោកអ្នកដែរ។ ប្រសិនបើលោកអ្នកមិនបានតែងតាំងវេជ្ជបណ្ឌិត ឬឈ្មោះគ្លីនិកវេជ្ជសាស្ត្រមកទេ សូមយកលទ្ធផលនេះទៅជូនគាត់នៅពេលត្រូវជាប់គាត់ម្តងទៀតដើម្បីឱ្យកំណត់ត្រារបស់លោកអ្នកអាចត្រូវបានធ្វើបច្ចុប្បន្នភាពដោយមានបញ្ចូលទិន្នន័យនេះផង។

គោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាស្រាវជ្រាវខាងវេជ្ជសាស្ត្រ និងសុខភាពថ្នាក់ជាតិ ផ្តល់អនុសាសន៍ឱ្យធ្វើការឆ្លុះពិនិត្យមើលពោះវៀនជារៀងរាល់ពីរឆ្នាំម្តង ចាប់ផ្តើមនៅអាយុ 50 ឆ្នាំ និងបន្តដល់អាយុ 74 ឆ្នាំ។

ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីកម្មវិធី សូមចូលមើល www.cancerscreening.gov.au ឬហៅទូរសព្ទទៅខ្សែទូរសព្ទព័ត៌មានកម្មវិធីតាមលេខ **1800 118 868** ក្នុង អំឡុងម៉ោងធ្វើការ។

ដោយសេចក្តីរាប់អាន

<Title> <Given Name> <Family Name>

រោគវិទូដែលបានផ្តល់ការអនុញ្ញាត